

Cambodia News Brief*

A periodic summary of new rulings & other legal documents relating to legal, tax and investment developments in Cambodia


December 2006

Notification on the implementation of Accommodation Tax. (No. 7127MoEF dated 27 November 2006)

Based on the Notification, the Accommodation Tax is effective 1 January 2007. Hotel owners or their representatives are required to submit the return and make payment of taxes to the Tax Department by the 15th day for real regime taxpayer or the 10th day for estimated regime taxpayer of the following month.

The Accommodation Tax rate is 2% on the room charges including all taxes and service charge except the Accommodation Tax and Value Added Tax.

A sample of the bilingual Accommodation Tax return is attached for your reference.



ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia
ជាតិ សាសនា ព្រះមហាក្សត្រ
Nation - Religion - King
LEROYER
និវាសនស្ថាន
Return
ប្រតិបត្តិការសង់ស្ថាន
for Payment of the Tax on Accommodation

សម្រាប់ប្រើតែផ្ទាល់ For Official Use Only

ទទួលបាន Accepted បដិសេធកម្ម Rejected

លេខបញ្ជី Entry Number:

កាលបរិច្ឆេទ Date:

មន្ត្រីទទួលបន្ទុក Receiving Officer:

02 កាលបរិច្ឆេទរួមបញ្ចូលនៃប្រតិបត្តិការសង់ស្ថាន Period covered by this return ពីថ្ងៃ From DD MM ឆ្នាំ YY ដល់ថ្ងៃ To DD MM ឆ្នាំ YY	01 លេខស្នាក់នៅប្រតិបត្តិការសង់ស្ថាន TIN
03 ឈ្មោះស្ថាប័ន/ឈ្មោះអាជីវកម្ម Name of Enterprise ប្រភេទអាជីវកម្ម Business Activity អាសយដ្ឋាន Address: No. 18 Street ឃុំ/សង្កាត់ Sangkat ខណ្ឌ Khan ខេត្ត/ក្រុង Municipality ប្រអប់សំបុត្រ PO Box ទូរស័ព្ទ Phone ទូរសារ Fax	
ប្រសិនបើគ្មានទិន្នន័យប្រតិបត្តិការសង់ស្ថានសូមបំពេញ "ទូរស័ព្ទ" ឬ "ទូរសារ" ជាមួយ "និវាសនស្ថាន" ឬ "លេខស្នាក់នៅប្រតិបត្តិការសង់ស្ថាន" ជាមួយ "និវាសនស្ថាន" ។ If you have no entry for a box, insert "NIL". Do not leave any box blank unless you insert "NIL" in box 04.	
04 <input style="width: 100%;" type="text"/>	
05 មូលដ្ឋាននៃការសង់ស្ថាន Tax base for the accommodation tax	
06 ទឹកប្រាក់សង់ស្ថានស្របតាមច្បាប់ 2% Amount of the accommodation tax due at the rate of 2%	
07 ប្រកាសប្រកាស DECLARATION ខ្ញុំ/យើង/វា/វា/វា (Name) ជា: Being (Title) នៃអាជីវកម្មខាងលើ សូមប្រកាសថា ព័ត៌មានដែលបានផ្តល់ឲ្យក្នុងប្រតិបត្តិការសង់ស្ថាន និងទឹកប្រាក់សង់ស្ថានខាងលើ គឺពិត និងត្រឹមត្រូវ។ of the above enterprise do hereby declare that the information given in this return is true and correct. ហត្ថលេខា/ស្នាក់មត្តកម្ម Signature & Stamp កាលបរិច្ឆេទប្រកាសប្រកាស Date of declaration DD MM YYYY	

សំរាប់ប្រើតែផ្ទាល់ For Tax Official Use Only

ប្រតិបត្តិការសង់ស្ថាន: ទទួលបាន បដិសេធកម្ម បដិសេធកម្ម

លេខបញ្ជី:

កាលបរិច្ឆេទ:

មន្ត្រីទទួលបន្ទុក:

សំរាប់ប្រើតែផ្ទាល់ For Tax Official Use Only

ប្រតិបត្តិការសង់ស្ថាន: ទទួលបាន បដិសេធកម្ម បដិសេធកម្ម

លេខបញ្ជី:

កាលបរិច្ឆេទ:

មន្ត្រីទទួលបន្ទុក:

សំរាប់ប្រើតែផ្ទាល់ For Tax Official Use Only

ប្រតិបត្តិការសង់ស្ថាន: ទទួលបាន បដិសេធកម្ម បដិសេធកម្ម

លេខបញ្ជី:

កាលបរិច្ឆេទ:

មន្ត្រីទទួលបន្ទុក:

សំរាប់ប្រើតែផ្ទាល់ For Tax Official Use Only

ប្រតិបត្តិការសង់ស្ថាន: ទទួលបាន បដិសេធកម្ម បដិសេធកម្ម

លេខបញ្ជី:

កាលបរិច្ឆេទ:

មន្ត្រីទទួលបន្ទុក:

This Publication is intended for general guidance only and should not form the basic of specific decisions. Further information and details of our service may be obtained from PricewaterhouseCoopers. In Phnom Penh, contact Jean Loi or Senaka Fernando at phone (855-23) 218 086 or fax (855-23) 211 594.